

គ្រាន់តែសួរ

ម៉ាថាយ ៧:៧-៨ / លោកគ្រូ ផល ចំរើន / អាទិត្យ ០៩-០២-១៨

"^៧ ចូរសួរ នោះតែនឹងឲ្យមកអ្នក ចូររក នោះតែនឹងឃើញ ចូរគោរព នោះតែនឹងបើកឲ្យអ្នក
^៨ ដ្បិតអស់អ្នកណាដែលសួរ នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ
ហើយនឹងបើកឲ្យអ្នកណាដែលគោរពដែរ"

១. បុព្វហេតុដែលយើងសួរដល់ព្រះអង្គ – ដោយព្រះទ្រង់ជា:

ក. ព្រះដែលប្រោសលោះយើង (អេសាយ ៤៣:២)
"^២ ព្រះយេស៊ូវ ជាព្រះដែលបង្កើតឯងមក ... ជាព្រះដែលជបសូនឯង ទ្រង់មានបន្ទូល
ដូច្នេះថា កុំខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯង
ជាបស់ផងអញ"

ខ. ព្រះដែលប្រាស្រ័យទាក់ទងយើង (វិវរណៈ ៣:២០)
"^{២០} មើល អញឈរនៅមាត់ទ្វារទាំងគោរព បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ
នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះ
ជាមួយនឹងអញដែរ"

គ. ព្រះដែលប្តឹងចម្រើនយើង (ទំនុកដំកើង ១០៣:១៣-១៤)
"^{១៣} ព្រះយេស៊ូវទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចដល់ទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ^{១៤} ដ្បិតទ្រង់ស្គាល់រាងកាយរបស់
យើង ក៏នឹកចាំថា យើងត្រាន់តែជាគូលីដ៏ប៉ុណ្ណោះ" ព្រះគិតគូរពីយើងនិងអាចធ្វើអ្វីក៏បាន

២. បែបបទដែលយើងសួរដល់ព្រះអង្គ – យើងត្រូវ:

ក. សួរដោយចិត្តស្មោះ (យ៉ាកូប ១:៦-៧)
"^៦ តែត្រូវឲ្យអ្នកនោះសួរដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ
នោះប្រៀបដូចជាលកសមុទ្រដែលត្រូវដាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ^៧ កុំឲ្យ
មនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ"

ខ. គោរពដោយចិត្តសង្ឃឹម (២ កូរិនថូស ១២:៥-៩)
"^៥ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅ ^៦ តែទ្រង់
មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកុំឡាន់បានពេញខ្នាត ..."

គ. ស្វែងរកដោយចិត្តស្រឡាញ់ (យេរិមា ២៩:១២-១៣)
"^{១២} នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញ
នឹងយល់ព្រមតាម ^{១៣} ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណា
ឯងស្វែងរកអញអស់ពីចិត្ត"

JUST ASK

Matthew 7:7-8 / Pastor Chamron Phal / Sunday, 09-02-18

"⁷ Ask, and you will receive. Search, and you will find. Knock, and the door will be opened for you. ⁸ Everyone who asks will receive. Everyone who searches will find. And the door will be opened for everyone who knocks."

1. Why we just ask God – Because He is:

A. The God who redeemed us (Isaiah 43:2)
"² But now, this is what the LORD says — he who created you, Jacob, he who formed you, Israel: "Do not fear, for I have redeemed you; I have summoned you by name; you are mine." NIV

B. The God who has a relationship with us (Revelation 3:20)
"²⁰ Look! I stand at the door and knock. If you hear my voice and open the door, I will come in, and we will share a meal together as friends." NIV

C. The God who remembers us (Psalm 103:13-14)
"¹³ As a father has compassion on his children, so the LORD has compassion on those who fear him; ¹⁴ for he knows how we are formed, he remembers that we are dust." NIV **God cares and He is capable in all thing.**

2. Ways we just ask God – We must:

A. Ask faithfully (James 1:6-7)
"⁶ But when you ask, you must believe and not doubt, because the one who doubts is like a wave of the sea, blown and tossed by the wind. ⁷ That person should not expect to receive anything from the Lord." NIV

B. Knock fervently (2 Corinthians 12:8-9)
"⁸ Three times I begged the Lord to make this suffering go away. ⁹ But he replied, "My kindness is all you need. My power is strongest when you are weak." So if Christ keeps giving me his power, I will gladly brag about how weak I am." CEV

C. Seek firmly (Jeremiah 29:12-13)
"¹² Then you will call on me and come and pray to me, and I will listen to you. ¹³ You will seek me and find me when you seek me with all your heart." NIV

គ្រាន់តែសួរ

ម៉ាថាយ ៧:៧-៨ / លោកគ្រូ ផល ចំរើន / អាទិត្យ ០៩-០២-១៨

"^៧ ចូរសួរ នោះតែងនឹងឲ្យមកអ្នក ចូរក នោះតែងនឹងឃើញ ចូរកោះ នោះតែងនឹងបើកឲ្យអ្នក
^៨ ដ្បិតអស់អ្នកណាដែលសួរ នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ
ហើយនឹងបើកឲ្យអ្នកណាដែលកោះដែរ"

១. ប ដែលយើងសួរដល់ព្រះអង្គ – ដោយព្រះទ្រង់ជា:

ក. ព្រះដែល ប យើង (អេសាយ ៤៣:២)
"^២ ព្រះយេស៊ូ ជាព្រះដែលបង្កើតឯងមក ... ជាព្រះដែលជបសួនឯង ទ្រង់មានបន្ទូល
ដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯង
ជាបស់ផងអញ"

ខ. ព្រះដែល ប ទាក់ទងយើង (វិវរណៈ ៣:២០)
"^{២០} មើល អញឈរនៅមាត់ទ្វារទាំងគោរ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ
នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះ
ជាមួយនឹងអញដែរ"

គ. ព្រះដែល ប យើង (ទំនុកជំរើង ១០៣:១៣-១៤)
"^{១៣} ព្រះយេស៊ូ ទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចដល់ទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ^{១៤} ដ្បិតទ្រង់ស្គាល់រាងកាយរបស់
យើង ក៏នឹកចាំថា យើងត្រាន់តែជាគូលីដ៏ប៉ុណ្ណោះ" ព្រះគិតគូរពីយើងនិងអាចធ្វើអ្វីក៏បាន

២. ប ដែលយើងសួរដល់ព្រះអង្គ – យើងត្រូវ:

ក. សួរដោយចិត្ត ស (យ៉ាកុប ១:៦-៧)
"^៦ តែត្រូវឲ្យអ្នកនោះសួរដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ
នោះប្រៀបដូចជារលកសមុទ្រដែលត្រូវដាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ^៧ កុំឲ្យ
មនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ"

ខ. គោះដោយចិត្ត ស (២ កូរិនថូស ១២:៨-៩)
"^៨ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់ជាដង ឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅ ^៩ តែទ្រង់
មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងបានពេញខ្នាត ..."

គ. ស្វែងរកដោយចិត្ត ស (យេរេមា ២៩:១២-១៣)
"^{១២} នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញ
នឹងយល់ព្រមតាម ^{១៣} ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណា
ឯងស្វែងរកអញអស់ពីចិត្ត"

JUST ASK

Matthew 7:7-8 / Pastor Chamron Phal / Sunday, 09-02-18

"⁷ Ask, and you will receive. Search, and you will find. Knock, and the door will be opened for you. ⁸ Everyone who asks will receive. Everyone who searches will find. And the door will be opened for everyone who knocks."

1. Why we just ask God – Because He is:

A. The God who redeemed us (Isaiah 43:2)
"² But now, this is what the LORD says — he who created you, Jacob, he who formed you, Israel: "Do not fear, for I have redeemed you; I have summoned you by name; you are mine." NIV

B. The God who has a relationship with us (Revelation 3:20)
"²⁰ Look! I stand at the door and knock. If you hear my voice and open the door, I will come in, and we will share a meal together as friends." NIV

C. The God who remembers us (Psalm 103:13-14)
"¹³ As a father has compassion on his children, so the LORD has compassion on those who fear him; ¹⁴ for he knows how we are formed, he remembers that we are dust." NIV **God cares and He is capable in all thing.**

2. Ways we just ask God – We must:

A. Ask faithfully (James 1:6-7)
"⁶ But when you ask, you must believe and not doubt, because the one who doubts is like a wave of the sea, blown and tossed by the wind. ⁷ That person should not expect to receive anything from the Lord." NIV

B. Knock fervently (2 Corinthians 12:8-9)
"⁸ Three times I begged the Lord to make this suffering go away. ⁹ But he replied, "My kindness is all you need. My power is strongest when you are weak." So if Christ keeps giving me his power, I will gladly brag about how weak I am." CEV

C. Seek firmly (Jeremiah 29:12-13)
"¹² Then you will call on me and come and pray to me, and I will listen to you. ¹³ You will seek me and find me when you seek me with all your heart." NIV

ត្រាន់តែសូម

ម៉ាថាយ ៧:៧-៨ / លោកត្រូ ផល ចំរើន / អាទិត្យ ០៩-០២-១៨

"^៧ ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក
^៨ ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ
ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ"

១. បុព្វហេតុដែលយើងសូមដល់ព្រះអង្គ – ដោយព្រះទ្រង់ជា:

ក. ព្រះដែលប្រោសលោះយើង (អេសាយ ៤៣:២)
"^២ ព្រះយេស៊ូ ជាព្រះដែលបង្កើតឯងមក ... ជាព្រះដែលជបសូនឯង ទ្រង់មានបន្ទូល
ដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯង
ជារបស់ផងអញ"

ខ. ព្រះដែលប្រាស្រ័យទាក់ទងយើង (វិវរណៈ ៣:២០)
"^{២០} មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ
នោះអញនឹងចូលទៅជាមួយអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះ
ជាមួយនឹងអញដែរ"

គ. ព្រះដែលបិទបញ្ជប់យើង (ទំនុកដំកើង ១០៣:១៣-១៤)
"^{១៣} ព្រះយេស៊ូទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចដល់ទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ^{១៤} ដ្បិតទ្រង់ស្គាល់រាងកាយរបស់
យើង ក៏នឹកចាំថា យើងត្រាន់តែជាគូលីដ៏ប៉ុណ្ណោះ" ព្រះគិតគូរពីយើងនិងអាចធ្វើអ្វីក៏បាន

២. បែបបទដែលយើងសូមដល់ព្រះអង្គ – យើងត្រូវ:

ក. សូមដោយចិត្តស្មោះ (យ៉ាកូប ១:៦-៧)
"^៦ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ
នោះប្រៀបដូចជាជលកសមុទ្រដែលត្រូវដាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ^៧ កុំឲ្យ
មនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ"

ខ. គោះដោយចិត្តសង្ឃឹម (២ កូរិនថូស ១២:៨-៩)
"^៨ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់ជាងគេ ឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅ ^៩ តែទ្រង់
មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកុំឡាន់បានពេញខ្នាត ..."

គ. ស្វែងរកដោយចិត្តស្រឡាញ់ (យេរេមា ២៩:១២-១៣)
"^{១២} នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញ
នឹងយល់ព្រមតាម ^{១៣} ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណា
ឯងស្វែងរកអញអស់ពីចិត្ត"

JUST ASK

Matthew 7:7-8 / Pastor Chamron Phal / Sunday, 09-02-18

"⁷ Ask, and you will receive. Search, and you will find. Knock, and the door will be opened for you. ⁸ Everyone who asks will receive. Everyone who searches will find. And the door will be opened for everyone who knocks."

1. Why we just ask God – Because He is:

A. The God who redeemed us (Isaiah 43:2)
"² But now, this is what the LORD says — he who created you, Jacob, he who formed you, Israel: "Do not fear, for I have redeemed you; I have summoned you by name; you are mine." NIV

B. The God who has a relationship with us (Revelation 3:20)
"²⁰ Look! I stand at the door and knock. If you hear my voice and open the door, I will come in, and we will share a meal together as friends." NIV

C. The God who remembers us (Psalm 103:13-14)
"¹³ As a father has compassion on his children, so the LORD has compassion on those who fear him; ¹⁴ for he knows how we are formed, he remembers that we are dust." NIV **God cares and He is capable in all thing.**

2. Ways we just ask God – We must:

A. Ask faithfully (James 1:6-7)
"⁶ But when you ask, you must believe and not doubt, because the one who doubts is like a wave of the sea, blown and tossed by the wind. ⁷ That person should not expect to receive anything from the Lord." NIV

B. Knock fervently (2 Corinthians 12:8-9)
"⁸ Three times I begged the Lord to make this suffering go away. ⁹ But he replied, "My kindness is all you need. My power is strongest when you are weak." So if Christ keeps giving me his power, I will gladly brag about how weak I am." CEV

C. Seek firmly (Jeremiah 29:12-13)
"¹² Then you will call on me and come and pray to me, and I will listen to you. ¹³ You will seek me and find me when you seek me with all your heart." NIV

